

**ទីក្រុងឡងប៊ិចនាយកដ្ឋាននៃសេវាកម្មសុខភាពនិងមនុស្សជាតិ
បទបញ្ជារបស់មន្ត្រីសុខភាព**

**មន្ត្រីសុខភាពបញ្ជាសម្រាប់ការគ្រប់គ្រងនៃ កូរីដ-១៩
សណ្តាប់ធ្នាប់ការដកខ្លួនចេញជាបន្ទាន់នៃសុខភាពសាធារណៈ
ចេញកាលបរិច្ឆេទបញ្ជា ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០។**

បទបញ្ជានេះចូលជាធរមានរហូតដល់មានការលុបចោលជាលាយលក្ខណ៍អក្សរដោយមន្ត្រីសុខាភិបាល។

សេចក្តីសង្ខេប: ដីកាចាត់ចែងការផ្លាស់ប្តូរនេះធ្វើវិសោធនកម្មឡើងវិញនិងជំនួសនូវបទបញ្ជាដាច់ដោយឡែកដែលចេញដោយមន្ត្រីសុខភាពឡងប៊ិចចាប់ពីថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០ ។ ទាក់ទងនឹងការប៉ះពាល់នឹងអាយឌីអាយ ១៩ ដែលផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យសម្រាប់ការឈប់ឯកោ។ ការផ្លាស់ប្តូរត្រូវបានបន្តិចជាពណ៌លឿង។

រដ្ឋកាលីហ្វ័រនីញ៉ាស្ថិតក្នុងភាពអាសន្នដោយសារតែជំងឺរាតត្បាត កូរីដ-១៩ ។ ការរីករាលដាលនៃល្អិតវីរុសកូរីណាវីរ៉ូ (កូរីដ-១៩) គឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះសុខភាពរបស់សាធារណៈជននៅទីក្រុងឡងប៊ិច។ កូរីដ-១៩ អាចរាលដាលយ៉ាងងាយស្រួលរវាងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ មនុស្សគ្រប់គ្នាមានហានិភ័យក្នុងការធ្លាក់ខ្លួនឈឺដោយ កូរីដ-១៩ ប៉ុន្តែមនុស្សមួយចំនួនងាយនឹងមានជំងឺធ្ងន់ធ្ងររួមទាំងជំងឺរលាកសួតនិងសរីរាង្គ។ ការបរាជ័យឬការស្លាប់ដោយសារអាយុស្ថានភាពកាយសម្បទានិងឬស្ថានភាពសុខភាព។ បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងការពារដើម្បីការពារប្រឆាំងនឹង កូរីដ-១៩ និងមិនមានការព្យាបាលជាក់លាក់ចំពោះរោគសញ្ញារបស់វាឡើយ។

ដើម្បីជួយឱ្យការរីករាលដាលយឺតនៃ កូរីដ-១៩ ការពារបុគ្គលងាយរងគ្រោះនិងការពារប្រព័ន្ធចំណែនាំសុខភាពនៅឡងប៊ិចកុំអោយមានការមូម៉ៅវាចាំបាច់សម្រាប់មន្ត្រីសុខភាពទីក្រុងឡងប៊ិច (មន្ត្រីសុខាភិបាល) តម្រូវឱ្យមានភាពឯកោដោយខ្លួនឯងចំពោះមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ។ ឬទំនងជាមាន កូរីដ-១៩ ។

**ស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ប្រទេសកាលីហ្វ័រនីញ៉ាសុខភាពនិង
ផ្នែកកូដសុវត្ថិភាព ១០១០៤០, ១០១០៨៥, ១២០១៧៥, ១២០២១៥, ១២០២២០, និង ១២០២២៥
បទបញ្ជាសុខភាពក្រុងឡងប៊ិចជាទីក្រុងឡងប៊ិច:**

បុគ្គលទាំងអស់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឬដែលទំនងជាមាន កូរីដ-១៩ ត្រូវតែព្រៀងខ្លួនគេចេញ។ មនុស្សទាំងនេះតម្រូវឱ្យធ្វើតាមការណែនាំទាំងអស់នៅក្នុងបទបញ្ជានេះនិងឯកសារណែនាំស្តីពីសុខភាពសាធារណៈដែលយោងនៅក្នុងបទបញ្ជានេះ។

តម្រូវការឯកោសម្រាប់បុគ្គលដែលត្រូវបានធ្វើរោគវិនិច្ឆ័យឬទំនងជាមាន កូវីដ-១៩

បុគ្គលទាំងអស់ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានឬទំនងជាមាន កូវីដ-១៩ ត្រូវតែចាត់វិធានការដូចខាងក្រោម:

១។ ញែកខ្លួនឯងនៅក្នុងលំនៅដ្ឋានរហូតដល់៖

ក។ យ៉ាងហោចណាស់ 10 ថ្ងៃបានកន្លងផុតទៅចាប់តាំងពីការចាប់ផ្តើមរោគសញ្ញានិង

ខ។ យ៉ាងហោចណាស់ ២៤ ម៉ោងបានកន្លងផុតទៅតាំងពីការដោះស្រាយគ្រុនក្តៅដោយមិនប្រើថ្នាំបន្ថយ គ្រុនក្តៅនិង

គ។ រោគសញ្ញាផ្សេងទៀតមានភាពប្រសើរឡើង។

អ្នកដែលឆ្លងវីរុស SARS-CoV-2 ដែលមិនដែលវិវត្តរោគសញ្ញា កូវីដ-១៩អាចបញ្ឈប់ភាពឯកោនិងការប្រុងប្រយ័ត្ន ផ្សេងទៀតក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការធ្វើតេស្តវិជ្ជមាន RT-PCR លើកដំបូងសំរាប់ SARS-CoV-2 RNA ។

រហូតទាល់តែបុគ្គលម្នាក់បានជាសះស្បើយហើយយ៉ាងហោចណាស់១០ថ្ងៃបានកន្លងផុតទៅចាប់តាំងពីរោគសញ្ញា លេចចេញមកទោះអ្នកណានៅពេលក្រោយបុគ្គលដែលនៅដាច់ឆ្ងាយមិនអាចចាកចេញពីកន្លែងឯកោរបស់ពួកគេ ឬចូកន្លែងសាធារណៈឬឯកជនផ្សេងទៀតបានទេលើកលែងតែទទួលការព្យាបាលចាំបាច់។

២។ ពិនិត្យឡើងវិញដោយយកចិត្តទុកដាក់និងតាមដានយ៉ាងដិតដល់នូវរាល់តម្រូវការដែលមានក្នុង“ សេចក្តីណែនាំអំពី ការដកខ្លួនចេញនៅផ្ទះសម្រាប់មនុស្សដែលមានកូរ៉ូណាវីរុសការឆ្លងមេរោគឆ្នាំ ២០១៩ (កូវីដ-១៩) ដែលមានជា ភាសា [អង់គ្លេស](#) និង [អេស្បាញ](#)។

៣។ ប្រាប់ទំនាក់ទំនងគ្រួសារដៃគូជិតស្និទ្ធអ្នកមើលថែនិងអ្នកផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ ៤៨ ម៉ោងមុនរោគសញ្ញារបស់ពួកគេចាប់ផ្តើមឬពេលដែលពួកគេមានរោគសញ្ញា (ទាក់ទងនឹងភាពជិតស្និទ្ធ) ដែល ពួកគេចាំបាច់ត្រូវផ្តាច់ខ្លួន។

៤. យោងឯកសារជិតជិតទៅនឹងឯកសារ "គោលការណ៍ណែនាំការធានារ៉ាប់រងផ្ទះសម្រាប់ទំនាក់ទំនងជិតស្និទ្ធនឹងជំងឺកូរ៉ូណាវីរុស ២០១៩ (កូវីដ-១៩)" ដែលមានជាភាសា [អង់គ្លេស](#) និង [អេស្បាញ](#)។ ឯកសារនេះពិពណ៌នាអំពីជំហាន នានាដែលទំនាក់ទំនងជិតស្និទ្ធត្រូវធ្វើដើម្បីការពារការរីករាលដាលនៃ កូវីដ-១៩ ។ ជំហានដែលបានពិពណ៌នានៅ ក្នុងឯកសារនេះគឺចាំបាច់ពីព្រោះជិតទំនាក់ទំនងទំនងជាត្រូវបានប៉ះពាល់ទៅនឹង កូវីដ-១៩ ហើយប្រសិនបើឆ្លងមេ រោគអាចរាលដាលយ៉ាងងាយស្រួលកូវីដ-១៩ ទៅអ្នកដទៃសូម្បីតែពួកគេមានរោគសញ្ញាស្រាលឬគ្មានរោគសញ្ញា។

បុគ្គលម្នាក់ៗត្រូវឱ្យញែកខ្លួនពួកគេព្រោះពួកគេមានឬទំនងជាមានកូវីដ-១៩។ ភាពឯកោដោយខ្លួនឯងត្រូវបាទាមទារ ជាបន្ទាន់ប្រសិនបើមនុស្សម្នាក់ជួបកត្តាមួយឬច្រើនដូចខាងក្រោម:

ក។ ការធ្វើតេស្តមន្ទីរពិសោធន៍វិជ្ជមានសម្រាប់ កូវីដ-១៩។

ខ។ គសនិងរោគសញ្ញាដល់ទាក់ទងនឹង កូវីដ-១៩ក្នុងរយៈ ១៤ ថ្ងៃដល់មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស
ដល់មានឬជឿថាមាន កូវីដ-១៩។ ឬ

គ។ គ្រូពេទ្យម្នាក់បានជូនដំណឹងដល់បុគ្គលម្នាក់ៗថាពួកគេទំនងជាមាន កូវីដ-១៩ ។


មនុស្សទាំងនេះតម្រូវឱ្យញែកខ្លួនឯងពីព្រោះមនុស្សដែលឆ្លងឬទំនងជាមាន កូវីដ-១៩ អាចចម្លងវីរុសទៅអ្នកដទៃបាន
យ៉ាងងាយស្រួល។ ភាពងាយស្រួលកែបំបែកបុគ្គលដែលមានជំងឺទាំងនេះពីអ្នកដទៃទៀតដើម្បីការពារការរីករាលដាលនៃ
កូវីដ-១៩ ។ បទបញ្ជានេះការពារមនុស្សគ្រប់គ្នារួមទាំងមនុស្សដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរដូចជាមនុស្សចាស់
និងមនុស្សដែលមានប្រព័ន្ធភាពសុំចុះខ្សោយ។

មន្ត្រីសុខាភិបាលអាចចាត់វិធានការបន្ថែមចំពោះការខកខានមិនបានអនុវត្តតាមបទបញ្ជានេះដែលអាចរាប់បញ្ចូលទាំង
ការឃុំឃាំងស៊ីវិលឬតម្រូវឱ្យម្នាក់ស្នាក់នៅក្នុងមណ្ឌលសុខភាពឬទីតាំងផ្សេងទៀតដើម្បីការពារសុខភាពសាធារណៈ
ប្រសិនបើបុគ្គលដែលស្ថិតក្រោមបទបញ្ជានេះ។ រំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះ។

ការបំពានបទបញ្ជានេះគឺជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការពិន័យឬទាំងនៅក្រោមសុខភាពរដ្ឋកា
លីហ្វ័រញ៉ានិងមាត្រា ១២០២៧៥ ។ លើសពីនេះទៀតអនុលោមតាមផ្នែកទី ៤១៦០១ នៃក្រមរដ្ឋកាលីហ្វ័រញ៉ារដ្ឋមន្ត្រីសុ
ខាភិបាលស្នើសុំឱ្យនាយប៉ូលីសក្រុងឡងប៊ិចធានានូវការគោរពនិងអនុវត្តបទបញ្ជានេះ។

ការរំលោភលើបទបញ្ញត្តិណាមួយនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលនឹងកើតមានហើយបង្កការគំរាមកំហែង
ដល់សុខភាពសាធារណៈ។

វាត្រូវបានគេបញ្ជាដូច្នោះ៖



Anissa Davis, MD, DrPH,
មន្ត្រីសុខាភិបាលក្រុងឡងប៊ិច
កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០

ការផ្សព្វផ្សាយបទបញ្ជាបន្ទាន់

ក្នុងនាមជាប្រធានផ្នែកការពារសុខាភិបាលសម្រាប់ទីក្រុងឡងប៊ិចអនុលោមតាមក្រុងឡងប៊ិច
ក្រម ("LBMC") ផ្នែក ២.៦៩.០៦០.A និងអនុលោមតាមបទបញ្ញត្តិនៃ LBMC ជំពូក ៨.១២០ ខ្ញុំត្រូវបាន
អនុញ្ញាតឱ្យប្រកាសឱ្យប្រើបទបញ្ញត្តិសម្រាប់ការពារអាយុជីវិតនិងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់ដោយ
ក្របខណ្ឌបន្ទាន់ ១៩ ដោយអនុលោមតាមផ្នែកច្បាប់របស់រដ្ឋាភិបាល។ ៨៦៣៤, និង LBMC ផ្នែក ២.៦៩.០៧
០.A និង ៨.១២០.០២០ ។ ខាងក្រោមនេះនឹងមានប្រសិទ្ធភាពសម្រាប់ចិរវេលានៃការបញ្ជាទិញមន្ត្រីសុខាភិបា

លឡុងប៊ិច, មន្ត្រីសុខភាពសម្រាប់បទបញ្ជានៃក្របខ័ណ្ឌទី ១៩៖ បទបញ្ជាការធានារ៉ាប់រងសុខភាពសាធារណៈ
សាធារណៈដែលបានចេញផ្សាយខាងលើដែលត្រូវបានរាប់បញ្ចូលទាំងស្រុងដោយយោង៖

បទបញ្ជាមន្ត្រីសុខាភិបាលទីក្រុងឡុងប៊ិចបទបញ្ជារបស់មន្ត្រីសុខាភិបាលសំរាប់ត្រួតពិនិត្យលើ កូវីដ-១៩៖ សុខ
ភាពសាធារណៈបន្ទាន់បទបញ្ជាដាច់ដោយឡែកត្រូវតែត្រូវបានប្រកាសអោយប្រើជាបទបញ្ជាសំរាប់ការពារ
អាយុជីវិតនិងទ្រព្យសម្បត្តិ។

ជនណាក្រោយពីបានដឹងដោយចេតនាដឹងនិងរំលោភឬបដិសេធឬធ្វេសប្រហែសដោយចេតនាដើម្បីអនុលោម
តាមបទបញ្ជាសុខភាពដែលត្រូវបានបញ្ជាក់ដោយច្បាប់ខាងលើនឹងមានពិន្ទុភាពពីបទមជ្ឈិមដែលត្រូវផ្ដន្ទា
ទោសដោយពិន័យមិនលើសពីមួយពាន់ដុល្លារ (១.០០០ ដុល្លារ) ដោយជាប់ពន្ធនាគារក្នុងរយៈពេលមួយ មិន
លើសពីប្រាំមួយ (ប្រាំមួយ) ខែឬដោយការពិន័យនិងការជាប់ពន្ធនាគារបែបនេះ។ (លេខកូដក្រុងឡុងប៊ិចផ្នែក
៨.១២០.០៣០ ។ អេ។ និង ៨.១២០.០៣០.E.៣)

វាត្រូវបានគេបញ្ជាដូច្នេះ៖



Thomas B. Modica

ប្រធានក្រុង, ទីក្រុងឡុងប៊ិចកាល

បរិច្ឆេទ: ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ